

គម្រោង

- ក. គេចាប់ព្រះយេស៊ូ The Arrest of Jesus
- ខ. លោកពេត្រុសបដិសេធថាមិនស្គាល់ព្រះយេស៊ូពីរដង Peter Denies Jesus—Twice
- គ. ព្រះយេស៊ូនៅមុខលោកពីឡាត Jesus Before Pilate
- ឃ. គេឆ្កាងព្រះយេស៊ូ Jesus Nailed to the Cross
- ង. ការបញ្ចុះសពព្រះយេស៊ូ The Burial of Jesus

គោលដៅ

- ១. ពន្យល់ពីរបៀបដែលបង្ហាញថាអំពើនៃសេចក្តីអាក្រក់មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។
- ២. របៀបដែលការបដិសេធរបស់លោកពេត្រុសជួយផ្តល់មេរៀនអ្វីខ្លះដល់អស់អ្នកជឿ។
- ៣. បង្ហាញពីលទ្ធផលដែលលោកពីឡាតសូរចម្លើយព្រះយេស៊ូ។
- ៤. បង្ហាញពីអត្ថន័យ និងដំលោះអំពីការព្យួរព្រះនាមរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។
- ៥. ពិពណ៌នាពីការបញ្ចុះសពរបស់ព្រះយេស៊ូ។

### ក. គេចាប់ព្រះយេស៊ូ The Arrest of Jesus

គោលដៅទី១. ពន្យល់ពីរបៀបដែលបង្ហាញថាអំចនៃសេចក្តីអាក្រក់មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។

សូមអានយ៉ូហាន ១៨:១-១១។ លោកយូដាស បាននាំទាហានមកចាប់ខ្លួនព្រះយេស៊ូ។ គាត់បានធ្វើការសំរេចចិត្តយ៉ាងអាក្រក់បំផុតក្នុងការយុបយិតចាប់ព្រះសង្ឃ្គោះ ដោយមិនបានគិតថាព្រះយេស៊ូនឹងត្រូវគេធ្វើគុត។ នៅពេលដែលលោកយូដាសមើលឃើញពីលទ្ធផលគឺវាយឃាតពេលទៅហើយ។ វិប្បដិសារីរបស់គាត់មិនបានធ្វើឱ្យគាត់សារភាពចំពោះព្រះសង្ឃ្គោះនោះទេ ប៉ុន្តែ ចំពោះសេចក្តីស្លាប់របស់គាត់ទៅវិញ។ អំឡុងពេលដែលយូដាចំណាយពេលវេលាជាមួយព្រះយេស៊ូ គាត់មិនជឿលើព្រះអង្គ ឬមានការប៉ះពាល់តាមរយៈការអស្ចារ្យដែលគាត់បានមើលឃើញនោះឡើយ។ គាត់បានធ្វើការសំរេចចិត្តខុសឆ្គងអស់កល្បជានិច្ច។

សូមអាន ៤-៦ ម្តងទៀត។ នៅពេលដែលព្រះយេស៊ូមានព្រះបន្ទូលថា “គឺខ្ញុំហ្នឹងហើយ” គេថយក្រោយ ហើយដួលដាច់ផ្ទាំងទាំងអស់គ្នា។ ពួកគេមិនអាចចាប់ព្រះយេស៊ូដូចជាអ្នកទោសបានឡើយ រហូតដល់ព្រះអង្គអនុញ្ញាតឱ្យពួកគេចាប់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូមិនបានព្យាយាមគេចខ្លួននោះទេ។ ព្រះអង្គបានជ្រាបស្រេចទៅហើយថានេះជាផែនការរបស់ព្រះជាម្ចាស់សម្រាប់ព្រះអង្គក្នុងការសុគតដើម្បីសង្គ្រោះបាបរបស់យើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកទាហានថា អស់អ្នកនៅជាមួយព្រះអង្គត្រូវតែដោះពួកគេឱ្យមានសេរីភាព ពីព្រោះពួកទាហានរកចាប់ខ្លួនតែព្រះអង្គមួយប៉ុណ្ណោះ។ ទោះបីជាព្រះអង្គនឹងត្រូវគេយកទៅសម្លាប់ក៏ដោយ ក៏ព្រះអង្គនូវតែបង្រៀនថាអស់អ្នកដែលជាកម្មសិទ្ធិរបស់ព្រះអង្គនឹងមិនត្រូវរងទុក្ខដូចព្រះអង្គនោះឡើយ។

លោកពេត្រុសបានត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធប្រឆាំងសម្រាប់ព្រះអម្ចាស់។ ជាការពិត លោកបានដកដាវរបស់លោក ហើយកាត់ស្លឹកត្រចៀកអ្នកបម្រើរបស់ហាហូជាចារ្យម្នាក់។ លោកលូកាបានសូមឱ្យព្រះយេស៊ូប្រោសបុរសដែលជាអ្នកបម្រើនោះ។ ប្រហែលនៅក្នុងរបៀបជាមូលហេតុដែលធ្វើឱ្យពួកទាហានមិនធ្វើទោសលោកពេត្រុស។

#### លំហាត់អនុវត្ត

- 
- ១ តើអ្នករៀនបានមេរៀនអ្វីតាមរយៈការក្បត់របស់លោកយូដាសចំពោះព្រះយេស៊ូនៅក្នុងសួនច្បារ?
    - ក) យើងមិនគួរអធិស្ឋាននៅក្នុងសួនច្បារ។
    - ខ) យើងឱ្យមារសាតាំងមានអំណាច លើយើងនៅពេលដែលយើងបដិសេធព្រះគ្រីស្ទ។
    - គ) ពួកទាហាន មិនគួរអនុញ្ញាតឱ្យចូលរួមនៅក្នុងការប្រជុំអធិស្ឋាន។

២ មូលហេតុអ្វីបានជាព្រះយេស៊ូមិនការពារអង្គទ្រង់ នៅពេលដែលទាហានចាប់ខ្លួនព្រះអង្គ?

- ក) ទ្រង់បានជ្រាបដឹងរួចស្រេចទៅហើយថាវាជាពេលវេលារបស់ព្រះជាម្ចាស់សម្រាប់ព្រះអង្គក្នុងការសុគត។
- ខ) ទ្រង់រំពឹងថាពួកសាវ័ករបស់ព្រះអង្គនឹងការពារព្រះអង្គ។
- គ) ទ្រង់គ្មានអំណាចអ្វីក្នុងការប្រឆាំងជាមួយពួកទាហានទេ។

៣ តើលោកពេត្រុសធ្វើអ្វីនៅក្នុងសួនច្បារ?

- ក) គាត់អធិស្ឋានពេញមួយយប់។
- ខ) គាត់បានហៅភ្លើងពីស្ថានសួគ៌។
- គ) គាត់បានកាត់ស្លឹកត្រចៀកអ្នកបម្រើរបស់មហាបូជាចារ្យ។

### ព្រះយេស៊ូនៅមុខលោកអាណា Jesus Before Annas

សូមអានយ៉ូហាន ១៨:១២-១៤។ លោកអាណា និងកូនប្រសាររបស់លោក លោកកែតាទាំងពីរកាន់តំណែងជាមហាបូជាចារ្យនៅក្នុងឆ្នាំនោះហើយពួកគេមានផែនការសម្ងាត់ក្នុងការធ្វើគុតព្រះយេស៊ូ។ ពួកគេបានចោទប្រកាន់ព្រះយេស៊ូថាព្រះអង្គកំពុងតែក្លាយជាមេដឹកនាំដ៏វត្តមានគ្រោះថ្នាក់ម្នាក់។ លោកកែតាបាននិយាយថាវាគឺជាបញ្ហាដ៏ធ្ងន់មួយបញ្ហាឱ្យទាហានរបស់ពួកគេសម្លាប់មនុស្សគ្រប់ទាំងអស់។ ពិតប្រាកដវាមិនដូច្នោះទេ។ វាគ្រាន់តែជាវិធីដែលពួកគេអាចធ្វើឱ្យពួកមេដឹកនាំសាសនាឱ្យកាត់ទោសប្រហារជីវិតរបស់ព្រះយេស៊ូមួយប៉ុណ្ណោះ។ ពួកគេធ្វើដូច្នោះដើម្បីចង់ដឹងការពិតពីព្រះពួកគេបានដឹងថាព្រះយេស៊ូធ្វើការអស្ចារ្យដែលព្រះអង្គបានធ្វើ។

លោកកែតាក៏បាននិយាយផងដែរថាវានឹងល្អ ប្រសិនបើបុរសម្នាក់ស្លាប់ជំនួសមនុស្សទាំងអស់។ គាត់មិនបានដឹងទេថាគាត់ខ្លួនឯងផ្ទាល់កំពុងតែប្រកាសពីទំនាយពីសេចក្តីពិតដ៏អស្ចារ្យអំពីការស្លាប់របស់ព្រះយេស៊ូ។ ព្រះយេស៊ូគឺជាការយញ្ញបូជាសម្រាប់អំពើបាបរបស់យើង ពីព្រោះតាមរយៈការស្លាប់របស់ព្រះអង្គ សេចក្តីសង្គ្រោះនឹងកើតមានឡើងសម្រាប់មនុស្សជាតិទាំងអស់។

អ្នកប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាព្រះយេស៊ូមិនសង្គ្រោះដោយមិនចាំបាច់ព្រះអង្គត្រូវសុគត ។ ព្រះជាម្ចាស់ស្អប់អំពើបាប ដូច្នោះអស់អ្នកដែលមានអំពើបាបគឺត្រូវបានញែកចេញពីព្រះជាម្ចាស់។ អំពើបាបនាំមកនូវសេចក្តីស្លាប់ ហើយអំពើបាបអាចនាំមកនូវសេចក្តីសុខសាន្តតាមរយៈយញ្ញបូជាឈាមមួយប៉ុណ្ណោះ។ នៅក្នុងសម្ព័ន្ធមេត្រីចាស់ ចៀម ព័រតែ និងគោក្របី ត្រូវបានគេយកមកធ្វើជាយញ្ញបូជាដើម្បីជំនួសបាបរបស់ពួកគេ មានន័យថាអ្នកគ្មានកំហុសសោះត្រូវស្លាប់សម្រាប់អ្នកដែលបានធ្វើខុស។ ហេប្រើ ៩:២២ បាននិយាយថា “តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។”

ការសម្លាប់សត្វធ្វើយញ្ញបូជាត្រូវធ្វើឡើងម្តងហើយម្តងទៀតពីព្រោះពួកគេមិនអាចយកអំពើបាបរបស់ពួកគេបានរហូតនោះទេ។ យញ្ញបូជាទាំងនោះគ្រាន់ជាការធ្វើបណ្តោះអាសន្នប៉ុណ្ណោះរហូតដល់ព្រះជាម្ចាស់បូជាបុត្រារបស់ព្រះអង្គ

សម្រាប់យើង។ ព្រះយេស៊ូវនឹងប្រទានព្រះលោហិតរបស់ព្រះអង្គសម្រាប់យើង។ ប្រសិនបើមានអ្វីដែលអាចជួយសង្គ្រោះ យើងបាននោះព្រះជាម្ចាស់នឹងមិនប្រទានព្រះបុត្រារបស់ព្រះអង្គឱ្យស្លាប់ជំនួសយើងនោះទេ។ ព្រះយេស៊ូវគឺជាយញ្ញបូជា ដែលគ្មានកំហុសទាល់តែសោះដែលបានសុខចិត្តលះបង់ព្រះជន្មរបស់ព្រះអង្គសម្រាប់កំហុសឆ្គងនៃអំពើបាបរបស់យើង។ ឥឡូវយើងរាល់គ្នាអាចផ្សះផ្សាជាមួយព្រះជាម្ចាស់តាមរយៈការទទួលយកនូវអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។

**លំហាត់អនុវត្ត**

៤ តើមូលហេតុអ្វីបានជាព្រះយេស៊ូវត្រូវសុគតដើម្បីសង្គ្រោះយើងចេញពីអំពើបាប?

- ក) មានតែការខ្ជាយព្រះលោហិតរបស់ព្រះអង្គមួយប៉ុណ្ណោះ ដែលអាចអត់ទោសអំពើបាបរបស់យើងទាំងស្រុង បាន។
- ខ) យើងទាំងអស់ត្រូវតែស្លាប់ ហើយព្រះអង្គសុគតមុនដើម្បីបង្ហាញយើងថាយើងត្រូវតែភ័យខ្លាចចំពោះសេចក្តី ស្លាប់។
- គ) ព្រះអង្គចង់បង្រៀនយើងថាការធ្វើយញ្ញបូជាត្រូវតែធ្វើឡើងម្តងហើយម្តងទៀត។

**ខ. លោកពេត្រុសបដិសេធថាមិនស្គាល់ព្រះយេស៊ូវពីដង** Peter Denies Jesus—Twice

គោលដៅទី២. អ្នកប្រុងប្រយ័ត្នដល់ការបដិសេធរបស់លោកពេត្រុសជួយផ្តល់មេរៀនអ្វីខ្លះដល់អស់អ្នកជឿ។

សូមអានយ៉ូហាន ១៨:១៥-១៨។ សារឹកផ្សេងទៀតដែលបានលើកមកនិយាយនៅទីនេះគឺជាលោកយ៉ូហាន ដែល ជាអ្នកដែលនិពន្ធដំណឹងល្អនេះ។ គាត់មិនបានលាក់បាំងពីការពិតដែលគាត់ជាសារឹករបស់ព្រះយេស៊ូវនោះឡើយ។ ប៉ុន្តែ លោកពេត្រុស ដែលបានត្រៀមខ្លួនក្នុងការការពារព្រះយេស៊ូវ បែរជាមានការភ័យខ្លាចទៅវិញ។ លោកពេត្រុសបានបដិសេធ ព្រះយេស៊ូវ។

វាជាការងាយស្រួលដែលឱ្យមនុស្សស្គាល់យើងថាជាគ្រិស្តបរិសុទ្ធ នៅពេលដែលយើងនៅក្នុងចំណោមគ្រិស្ត បរិសុទ្ធដទៃទៀត។ វាមិនមែនជាការងាយស្រួលនោះទេ នៅពេលដែលមនុស្សទាំងអស់នៅជុំវិញខ្លួនយើងជាមនុស្សដែល មិនជឿ ឬ មិនយល់ការបង្រៀនរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖

អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក ខ្ញុំនឹងទទួលស្គាល់អ្នកនោះវិញ នៅចំពោះព្រះភ័ក្ត្រ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ។ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្ស លោក ខ្ញុំក៏បដិសេធមិនទទួលស្គាល់អ្នកនោះនៅចំពោះព្រះភ័ក្ត្រព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ដែរ។ (ម៉ាថាយ ១០:៣២-៣៣)

៥ តើអ្នកមានការពិបាកនៅក្នុងការនិយាយថាអ្នកជាគ្រិស្តបរិសុទ្ធដែរឬទេ?.....  
តើអ្នកភ័យខ្លាចថាមនុស្សនឹងបៀតបៀនអ្នកឬទេ?.....  
ទូលសូមការលើកទឹកចិត្តពីព្រះជាម្ចាស់

**មហាបូជាចារ្យសួរចម្លើយព្រះយេស៊ូ The Highest Priest Questions Jesus**

សូមអានយ៉ូហាន ១៨:១៩-២៤។ លោកអាណានតំណែងជាមហាបូជាចារ្យ ដូច្នោះគេហៅលោកថាជា មហាបូជាចារ្យ តែទោះជាយ៉ាងណាក៏ដោយក៏កាន់តំណែងដូចគ្នានៅក្នុងពេលនោះដែរ។ លោកអាណានព្យាយាមដាក់ អន្ទាក់ព្រះយេស៊ូឱ្យព្រះអង្គមានព្រះបន្ទូលបែបណាដែលគាត់អាចចោទប្រកាន់ព្រះអង្គ នៅក្នុងការកាត់ទោសរបស់ព្រះអង្គ ប៉ុន្តែ ព្រះយេស៊ូមិនបានឆ្លើយតបសំណួររបស់លោកឡើយ។

ពួកកងរក្សាបាននាំព្រះយេស៊ូទៅផ្ទះរបស់លោកកែដា ដែលជាតុលាការរបស់ពួកមេដឹកនាំសាសនា ឬ ពួក សាន់ហេដ្រីនព្យាយាមចាប់ព្រះអង្គមកកន្លែងនេះ។ ការរករឿងបែបនេះជាអំពើខុសច្បាប់ ដូច្នោះគេធ្វើបែបនេះនៅពេលយប់ ដោយសម្ងាត់ ភ្លាមៗបន្ទាប់ពីថ្ងៃដែលព្រះយេស៊ូបានចាប់ខ្លួន។ មិនមានឱកាសដែលមាននរណាម្នាក់ធ្វើជាសាក្សីក្នុងការ និយាយពីអ្វីដែលពួកគេបានចោទប្រកាន់នោះឡើយ។ ពួកសាន់ហេដ្រីនភាគច្រើនបានសម្រេចចិត្តថាព្រះយេស៊ូគួរតែកាត់ ទោសប្រហារជីវិត។ ពួកគេបានរករឿងគ្រប់វិធីទាំងអស់ដើម្បីចោទប្រកាន់ព្រះអង្គទៅលោកពីឡាត់ជាមួយការចោទប្រកាន់ ជាផ្លូវការមួយ។

- ៦ មូលហេតុអ្វីបានជាលោកអាណានសួរចម្លើយព្រះយេស៊ូ?
- ក) ដើម្បីរៀនពីគោលលទ្ធិរបស់ព្រះអង្គ
  - ខ) ដើម្បីឱ្យស្គាល់ព្រះអង្គបន្ថែមទៀត
  - គ) ដើម្បីដាក់អន្ទាក់ព្រះយេស៊ូ

**លោកពេត្រុសបដិសេធសារជាថ្មីថាមិនស្គាល់ព្រះយេស៊ូ Peter Denies Jesus Again**

សូមអានយ៉ូហាន ១៨:២៥-២៧។ ចំនួនបីដងដែលលោកពេត្រុសត្រូវបានសួរថាតើគាត់ជាសាវ័ករបស់ព្រះយេស៊ូ មែនដែរឬទេ ហើយចំនួនបីដងដែលលោកពេត្រុសបានបដិសេធព្រះអម្ចាស់របស់គាត់។ បន្ទាប់មក មានកំរងរាវ ដូចដែលអ្វី ដែលព្រះយេស៊ូមានព្រះបន្ទូលទុកយ៉ាងនោះដែរ។ នៅពេលដែលព្រះយេស៊ូសម្លឹងមកលោកពេត្រុស លោកបានដឹងថា លោកបានធ្វើឱ្យខុសចំពោះគ្រូរបស់គាត់ ដូច្នោះកាត់ក៏រត់ចេញមកខាងក្រៅ ស្រែកយំ និងសុំទោសនូវអ្វីដែលគាត់បានធ្វើ។

យើងគួរតែមានការប្រុងប្រយ័ត្នមិនត្រូវវិនិច្ឆ័យចំពោះលោកពេត្រុសដែលជាម្នាក់ដែលនឹងក្លាយជាអ្នកដឹកនាំមួយនៅក្នុង  
ចំណោមសាវ័កទាំងអស់។ តាមរយៈការបដិសេធរបស់លោក ព្រះយេស៊ូបានបង្ហាញពីរបៀបដែលលោកពេត្រុសទន់ខ្សោយ  
ដោយខ្លួនឯង។ អាចនិយាយដូចគ្នានឹងយើងរាល់គ្នា ប្រសិនបើយើងមិនរក្សាការផ្តោតយកចិត្តទុកដាក់ទៅលើព្រះសង្គ្រោះ  
របស់យើង។

**លំហាត់អនុវត្ត**

---

៧ តើលោកពេត្រុសបានធ្វើអ្វីនៅយប់ដែលលោកនៅក្នុងផ្ទះរបស់មហាបូជាចារ្យ?

- ក) លោកបានកាត់ស្លឹកត្រចៀកអ្នកបម្រើរបស់លោកមហាបូជាចារ្យ។
- ខ) លោកបានបដិសេធមិនស្គាល់ព្រះអង្គចំនួនបីដង។

**គ. ព្រះយេស៊ូនៅមុខលោកពីឡាត Jesus Before Pilate**

គោលដៅទី៣. បង្ហាញពីលទ្ធផលដែលលោកពីឡាតសួរចម្លើយព្រះយេស៊ូ។

សូមអានយ៉ូហាន ១៨:២៨-៤០ និង ១៩:១-៦។ សាន់ហេជ្រើនមិនអាចបញ្ជូននរណាម្នាក់ឱ្យទៅស្លាប់បានឡើយ  
ដូច្នេះហើយទើប ពួកគេបញ្ជូនព្រះយេស៊ូទៅឱ្យអភិបាលរ៉ូម៉ាំងគឺ លោកពីឡាត។ ពួកគេចោទប្រកាន់ព្រះយេស៊ូថាព្រះអង្គ  
កំពុងតែ ព្យាយាមកសាង អាណាចក្រមួយសម្រាប់ខ្លួនឯង។ នេះជាអំពើក្បត់ជាតិហើយជាទោសដែលនឹងត្រូវផ្តន្ទាទោស  
ដល់ស្លាប់។

ព្រះយេស៊ូមិនបានការពារអង្គទ្រង់ប្រឆាំងពីការចោទប្រកាន់ខុសឆ្គងនេះឡើយ។ ព្រះយេស៊ូបានប្រាប់លោក  
ពីឡាតថា ទ្រង់គឺជាព្រះមហាក្សត្រ ហើយអាណាចក្រនោះមិនមែនជាកម្មសិទ្ធិរបស់ពិភពលោកនេះឡើយ។ អាណាចក្រ  
របស់ព្រះអង្គ គឺខាងលើវិញ្ញាណដែលមាននៅក្នុងជីវិតអស់ដែលជឿលើព្រះអង្គ។

**លំហាត់អនុវត្ត**

---

៨ នៅពេលដែលលោកពីឡាតសួរព្រះយេស៊ូថាបើព្រះអង្គគឺជាព្រះមហាក្សត្រមែន តើព្រះយេស៊ូឆ្លើយតបយ៉ាងដូចម្តេច?

- ក) “ទេ ខ្ញុំត្រូវបានចោទប្រកាន់ខុសហើយ”
- ខ) “អាណាចក្ររបស់ខ្ញុំមិនស្ថិតនៅក្នុងលោកនោះឡើយ”
- គ) “អាណាចក្ររបស់ខ្ញុំប្រសើរជាងចក្រភពរ៉ូម៉ាំងទៅទៀត”

៩ តើអ្នកជឿថាព្រះយេស៊ូជាមហាក្សត្រនៅលើជីវិតរបស់អ្នកដែរឬទេ?

## គេកាត់ទោសប្រហារជីវិតព្រះយេស៊ូ Jesus Sentenced to Death

នៅក្នុងការសួរចម្លើយលោកពីឡាត់មិនអាចរកមូលហេតុណាដើម្បីកាត់ទោសព្រះយេស៊ូបានឡើយ។ គាត់បានប្រាប់ទៅកាន់បណ្តាលជនពីការនេះប៉ុន្តែពួកគេនៅតែស្រែកឡើងឱ្យសម្លាប់ព្រះយេស៊ូ។ លោកពីឡាត់បានឱ្យជម្រើសទៅដល់ពួកគេក្នុងការជ្រើសរើសរវាងព្រះយេស៊ូ និងបារ៉ាបាស ដែលជាចោរព្រៃដើម្បីដោះលែងឱ្យមានសេរីភាព។ បណ្តាលជនជ្រើសរើសយកបារ៉ាបាស។

### លំហាត់អនុវត្តន៍

---

១០ តើលោកពីឡាត់វិនិច្ឆ័យទោសយ៉ាងណា?

- ក) លោកបានប្រាប់ទៅព្រះយេស៊ូថាព្រះអង្គមានកំហុសឆ្គង និងគួរតែស្លាប់។
- ខ) លោករកឃើញថាព្រះយេស៊ូមិនមានទោសអ្វីឡើយ។
- គ) លោកបានបញ្ជូនព្រះយេស៊ូទៅក្នុងគុកជាមួយចោរបារ៉ាបាស។

លោកពីឡាត់ចង់ដោះព្រះយេស៊ូឱ្យមានសេរីភាព ប៉ុន្តែ លោកមានការភ័យខ្លាចចំពោះបណ្តាលជន។ ពួកគេនឹងរាយការណ៍គ្រប់យ៉ាងអ្វីដែលលោកបានធ្វើដាក់ពួកគេទៅកាន់ថ្នាក់លើនៃចក្រភពរ៉ូម៉ាំង ប្រសិនបើលោកមិនយល់ព្រមធ្វើតាមអ្វីដែលពួកគេចង់បាន។ ការងារ និងជីវិតរបស់លោកនឹងស្ថិតនៅក្នុងគ្រោះថ្នាក់។ លោកមិនចង់កាត់ទោសជនដែលគ្មានកំហុសឡើយ ប៉ុន្តែ សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកគឺសំខាន់សម្រាប់លោក។ ដូច្នោះ នៅទីបំផុតលោកពីឡាត់បានសម្រេចចិត្តកាត់ទោសប្រហារជីវិតព្រះយេស៊ូដោយឆ្កាងព្រះអង្គនៅលើឈើឆ្កាងដូចជាឧក្រិដ្ឋជន។

លោកពីឡាត់ដូចជា អស់អ្នកដែលព្រះបន្ទូលរបស់ព្រះយេស៊ូហើយបានសម្រេចចិត្តថានឹងត្រូវធ្វើអ្វីជាមួយព្រះអង្គមានអ្នកខ្លះភ័យខ្លាចក្នុងការជឿលើព្រះយេស៊ូជាព្រះសង្គ្រោះដោយព្រះតែអ្វីដែលមនុស្សបាននិយាយ និងធ្វើ។ អនាគតដ៏អស់កល្បជានិច្ចរបស់យើងគឺអាស្រ័យទៅលើអ្វីដែលយើងធ្វើឥឡូវនេះជាមួយព្រះបុត្រាគឺព្រះយេស៊ូគ្រីស្ទ។ គ្មានការជ្រើសរើសណាដែលគ្មានលទ្ធផលនោះឡើយ។ តើការជ្រើសរើសរបស់យើងជាអ្វី? តើអ្នកនឹងធ្វើអ្វីជាមួយព្រះយេស៊ូ?

### លំហាត់អនុវត្តន៍

---

១១ មូលហេតុអ្វីបានជាលោកពីឡាត់មិនដោះលែងព្រះយេស៊ូឱ្យមានសេរីភាព?

- ក) លោករកឃើញថាព្រះយេស៊ូបានធ្វើខុស។
- ខ) លោកមានការភ័យខ្លាចចំពោះមហាជន។
- គ) លោកចង់ដោះលែងបារ៉ាបាសឱ្យមានសេរីភាព។

**២៥. គេឆ្កាងព្រះយេស៊ូ Jesus Nailed to the Cross**

គោលដៅទី៤. បង្ហាញពីអត្ថន័យ និងជំនឿអំពីការព្យួរព្រះនាមរបស់ព្រះយេស៊ូនៅលើឈើឆ្កាង។

សូមអានយ៉ូហាន ១៩:១៦-២៧។ ព្រះយេស៊ូត្រូវសុគតរួមគ្នាជាមួយឧក្រិដ្ឋជនពីរនាក់ ហើយមានព្យួរផ្នែកនៅលើ ថា“យេស៊ូអ្នកភូមិណាសារ៉េតជាស្តេចយូដា” (ខទី១៩) នាយកបូជាចារ្យមិនពេញចិត្តឱ្យសរសេររបបនោះទេ ប៉ុន្តែ លោក ពីឡាត់បដិសេធមិនឱ្យមានការផ្លាស់ប្តូរឡើយ។

នៅពេលដែលព្រះយេស៊ូកំពុងតែរងទុក្ខនៅលើឈើឆ្កាងទ្រង់នូវតែយកព្រះទ័យទុកដាក់ចំពោះអ្នកដទៃជាងអង្គទ្រង់ ផ្ទាល់ទៅទៀត។ ទ្រង់បានប្រគល់មាតារបស់ព្រះអង្គឱ្យសារ៉េតយ៉ូហានជាអ្នកមើលថែរក្សា។ តាមរយៈដំណឹងល្អផ្សេងទៀត យើងអាចរៀនបានថាទ្រង់ អធិស្ឋានទៅព្រះជាម្ចាស់ឱ្យអត់ទោសដល់អស់អ្នកដែលបានឆ្កាងព្រះអង្គ។

**លំហាត់អនុវត្ត**

១២ តើផ្នែកសញ្ញាអ្វីដែលលោកពីឡាត់បញ្ជាឱ្យគេយកទៅដាក់លើឈើឆ្កាង?

- ក) ព្រះយេស៊ូអ្នកភូមិណាសារ៉េតជាជនក្បត់ជាតិ
- ខ) ព្រះយេស៊ូអ្នកភូមិណាសារ៉េតជាជនដែលមិនធ្វើតាមក្រឹត្យវិន័យរបស់លោកម៉ូសេ
- គ) ព្រះយេស៊ូអ្នកភូមិណាសារ៉េតជាស្តេចយូដា

**ព្រះយេស៊ូសោយទីវង្គត The Death of Jesus**

សូមអានយ៉ូហាន ១៩:២៨-៣០។ គ្រប់ទំនាយទាំងអស់នៅក្នុងសម្ពន្ធមេត្រីចាស់ដែលពួកព្យាករីបានថ្លែងអំពីព្រះ មេស៊ីដែលនឹងត្រូវសុគតសម្រាប់អំពើបាបរបស់យើងបានសម្រេចនៅពេលដែលព្រះយេស៊ូបានសុគតនៅលើឈើឆ្កាង។ វា បានកើតឡើងពិតប្រាកដមែនដូចជាអ្វីដែលពួកព្យាករីបានទាយទុកកាលពីរាប់រយឆ្នាំមុនសូម្បីតែល្បែងដែលពួកទាហាន បានហែកព្រះភូសារបស់ព្រះយេស៊ូ និងបានយកទឹកខ្មៅឱ្យព្រះយេស៊ូសោយ។

នៅពេលដែលព្រះយេស៊ូបានស្រែកឡើងថា “កិច្ចការរបស់ទូលបង្គំបានចប់រួចរាល់ហើយ” (ខទី៣០) ទ្រង់បាន បញ្ចប់កិច្ចការដែលព្រះជាម្ចាស់បានដាក់ឱ្យព្រះអង្គធ្វើ។ ការសុគតរបស់ព្រះអង្គបានបង្ហាញលោះសម្រាប់ការសង្គ្រោះរបស់ យើង។ ប្រជាជាតិនៃពិភពលោកនឹងអាចទទួលជឿលើព្រះយេស៊ូ ហើយមានសេរីភាពពីការគាបសង្កត់នៃអំពើបាប និង មានជីវិតអស់កល្បជារៀងរហូត។ មិនតែប៉ុណ្ណោះ វាក៏សម្រាប់អំពើបាបរបស់មនុស្សជាតិតាមរយៈការសុគតរបស់ ព្រះយេស៊ូ។ យើងមិនត្រូវបន្ទោសជនជាតិយូដា លោកពីឡាត់ ឬកងរក្សាព្រះវិហារដែលបានធ្វើគុតព្រះអង្គឡើយ។ វាក៏ជា អំពើបាប ជាអំពើបាបរបស់យើង ដែលមិនអាចជៀសផុតបានធ្វើឱ្យព្រះអង្គសុគតនៅលើឈើឆ្កាងដើម្បីសង្គ្រោះយើង។ ឱ្យ យើងបានដឹងច្បាស់ថាការនេះបានធ្វើឱ្យមានការស្តាយក្រោយ ការប្រែចិត្តសម្រាប់អំពើបាបរបស់យើង។ យើងមិនចង់



ប្រព្រឹត្តិអ្វីមួយដែលធ្វើឱ្យព្រះយេស៊ូសុគតទៀតនោះឡើយ។ ដូច្នោះយើងសូមឱ្យព្រះអង្គអត់ទោសឱ្យយើង។ ដោយយើងជឿ និងមានការអៀនខ្មាសចំពោះអ្វីដែលព្រះយេស៊ូបានធ្វើដើម្បីពួកយើង យើងនឹងបានសង្គ្រោះ។ ពេត្រុសទី១ជំពូក ២:២៤ បានអះអាងថា “ព្រះគ្រីស្ទបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គដែលជាប់លើឈើឆ្កាងដើម្បីឱ្យយើងលែង ជំពាក់ជំពិននឹងបាត់ទៅមុខទៀតហើយឱ្យយើងមានជីវិតដោយប្រព្រឹត្តិកែតម្រូវអំពើសុចរិត”។ បងប្អូនបានជាសះស្បើយដោយ សារស្នាមរបស់ព្រះអង្គ។

**លំហាត់អនុវត្ត**

១៣ តើព្រះយេស៊ូចង់មានន័យយ៉ាងណានៅពេលដែលព្រះអង្គមានព្រះបន្ទូលថា “កិច្ចការរបស់ទូលបង្គំបានបញ្ចប់ ហើយ”។

- ក) រដ្ឋាភិបាលថ្មីរបស់ពិភពលោកឥឡូវមានប្រសិទ្ធភាព។
- ខ) ការងារនៃការសង្គ្រោះបានចប់រួចរាល់ហើយ។
- គ) សេក្តីសង្ឃឹមទាំងអស់សម្រាប់អាណាចក្ររបស់ព្រះអង្គត្រូវបានបាត់បង់។

១៤ តើនរណាដែលត្រូវបន្ទោសសម្រាប់ការសុគតរបស់ព្រះយេស៊ូ?

- ក) មានតែមហាបូជាចារ្យមួយប៉ុណ្ណោះ
- ខ) មានតែពួកសាន់ហេដ្រិន លោកពីឡាត់ និងពួកទាហានដែលបានឆ្កាងព្រះអង្គប៉ុណ្ណោះ
- គ) ពួកយើងគឺមនុស្សគ្រប់ជាតិសាសន៍ទាំងអស់។ អំពើបាបរបស់យើងបានធ្វើឱ្យព្រះអង្គត្រូវសុគត។

១៥ តើយើងនឹងត្រូវធ្វើអ្វីឥឡូវនេះ?

- ក) យើងមិនគួរចោទប្រកាន់នរណាម្នាក់នៅក្នុងតុលាការឡើយ។
- ខ) យើងគួរតែបន្ទោសអស់អ្នកដែលបញ្ជូនព្រះយេស៊ូទៅសម្លាប់ហើយត្រូវតែប្រឆាំងនឹងកូនចៅរបស់ពួកគេ។
- គ) យើងគួរតែសារភាពអំពើបាបរបស់យើងនិងសូមឱ្យព្រះអង្គអត់ទោសបាបរបស់យើង។

**ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរ Prophecies Fulfilled**

សូមអានយ៉ូហាន ១៩:៣១-៣៧។ ការឆ្កាងនៅលើឈើឆ្កាងរយៈពេលយូរ មានការឈឺចាប់ខ្លាំង។ ពួកទាហានបាន វាយបំបាក់ជើងរបស់ជនរងគ្រោះទាំងអស់ដើម្បីឱ្យពួកគេឆាប់ស្លាប់។ នៅក្នុងករណីរបស់ព្រះយេស៊ូ ពួកទាហានបានរក ឃើញថាព្រះយេស៊ូ បានសុគតបាត់ទៅហើយ ដូច្នោះពួកគេមិនបានវាយបំបាក់ឆ្អឹងព្រះអង្គឡើយ។ ការនេះស្របតាម សេចក្តីដែលមានចែងទុកនៅក្នុងព្រះគម្ពីរ។ (សូមមើល ទំនុកតម្កើង ៣៤:២០)។

នៅពេលដែលពួកទាហានបានចាក់ទំលុះចំហៀងព្រះកាយរបស់ព្រះយេស៊ូ ការនេះក៏ស្របតាមសេចក្តីដែលមាន ចែងទុកនៅក្នុងព្រះគម្ពីរដែរ។ សាការី ១៣:១កត់ត្រាថា “នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និង អំពើសៅហ្មងរបស់ព្រះញាតិវង្សព្រះបាទដាវីឌ និងប្រជាជននៅក្រុងយេរូសាឡឹម”។ ហើយក្នុង១យ៉ូហាន ១:៧ផងដែរបាន ថ្លែងថា “ប៉ុន្តែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញ ទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះអង្គជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំង អស់។”

លំហាត់អនុវត្តន៍

១៦ ចងចាំខគម្ពីរ ១យ៉ូហាន ១:៧។

**១. ការបញ្ចុះសពព្រះយេស៊ូ** The Burial of Jesus

គោលដៅទី៥. ពិពណ៌នាពីការបញ្ចុះសពរបស់ព្រះយេស៊ូ។

សូមអានយ៉ូហាន ១៩:៣៨-៤២។ លោកយ៉ូសែបអ្នកស្រុកអាធើម៉ាថេ និងលោកនីកូដេម ដែលលោកទាំងពីរនាក់គឺ ជាអ្នកដឹកនាំសាសនាដ៏ល្បីល្បាញ និងជាសមាជិកនៃក្រុមសាន់ហេដ្រីន។ ពួកគេទាំងពីរនាក់មិនបានបោះឆ្នោតក្នុងការធ្វើ គុត ព្រះយេស៊ូទេ។ តាំងពីពេលនោះមកពួកគេគឺជា អ្នកជឿលើព្រះយេស៊ូជាសម្ងាត់ ហើយពួកគេភ័យខ្លាចនៅក្នុងការបើក ចំហជំនឿរបស់ពួកគេសម្រាប់ព្រះអង្គ។

នៅក្នុងការបង្ហាញជំនឿរបស់យើងទៅឱ្យអ្នកដទៃគឺមិនមែនជាការងាយស្រួលឡើយ តែទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូបានសន្យាថាទ្រង់គង់នៅជាមួយយើង។ ទ្រង់នឹងប្រទានឱ្យយើងនូវកម្លាំងនិងទំនុកចិត្តដែលត្រឹមត្រូវសម្រាប់ យើង។ នៅពេលត្រូវការមកដល់ព្រះជាម្ចាស់បានជំរុញចិត្តលោកយ៉ូសែប និងលោកនីកូដេមស្នើសុំយកសពរបស់ ព្រះយេស៊ូយកទៅបញ្ចុះដើម្បីបង្ហាញការគោរពនិងសេចក្តីស្រឡាញ់របស់ពួកគេដល់ព្រះអង្គ។ ការនេះក៏បានសម្រេចនូវ ទំនាយមួយទៀតដែរថា៖ ព្រះយេស៊ូនឹងទៅជាមួយអ្នកមាននៅក្នុងការសុគតរបស់ព្រះអង្គ។

ទំនៀមទំលាប់នៃការបញ្ចុះសពគឺត្រូវតែរុំសាកសពជាមួយក្រណាត់ស និងបញ្ចុះសពនៅក្នុងរូងថ្មដែលនៅចន្លោះ ភ្នំ។ តាមដំណឹងល្អផ្សេងទៀតយើងបានរៀនថាសាកសពរបស់ព្រះយេស៊ូត្រូវបានបញ្ចុះនៅក្នុងផ្នូររបស់លោកយ៉ូសែបអ្នក ស្រុកអាធើម៉ាថេ។ ពិធីបញ្ចុះសពមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំនោះឡើយពីព្រោះពេលវេលាជិតយប់ទៅហើយ នៅពេលដែលព្រះយេស៊ូសុគត ហើយថ្ងៃក៏ជិតផុតទៅដែរ។ ដូច្នេះព្រះសពរបស់ព្រះយេស៊ូមិនបានរៀបចំតាមទំនៀម ទំលាប់នៃការបញ្ចុះសពឡើយ។

១៧ តើគេបានធ្វើអ្វីខ្លះជាមួយព្រះសពរបស់ព្រះយេស៊ូ?

- ក) លោកយ៉ូសែប និងលោកនីកូដេមបញ្ចុះសពព្រះអង្គ
- ខ) ពួកសាវ័កបញ្ចុះសពព្រះអង្គ
- គ) ទុកព្រះសពរបស់ព្រះអង្គនៅលើឈើឆ្កាង

១៨ មូលហេតុអ្វីបានជាការបញ្ចុះសពរបស់ព្រះយេស៊ូមិនបានចប់រួចរាល់?

- ក) ពួកសិស្សរបស់ព្រះយេស៊ូមានការភ័យខ្លាច
- ខ) ព្រះយេស៊ូបានសុគតនៅមុនថ្ងៃសប្តិម្សិចចាប់ផ្តើម ហើយគ្មាននរណាម្នាក់អាចធ្វើការរហូតដល់ព្រះអាទិត្យលិចបានឡើយ
- គ) ពួកសាវ័កមិនមានថវិកាគ្រប់គ្រាន់នៅក្នុងការទិញសំភារៈក្នុងការធ្វើពិធីបញ្ចុះសព

១៩ អធិស្ឋានសូមឱ្យព្រះជាម្ចាស់ប្រទានឱ្យអស់អ្នកដែលជឿលើព្រះយេស៊ូក្នុងទីអាថ៌កំបាំងឱ្យហ៊ានបើកចំហសម្រាប់ព្រះយេស៊ូ

សូមផ្ទៀងផ្ទើរយើងរបស់អ្នក

---

- ៦ គ) ដើម្បីដាក់អន្ទាក់ព្រះយេស៊ូ
- ១ ខ) យើងឱ្យមានសាតាំងមានអំណាច លើយើងនៅពេលដែលយើងបដិសេធព្រះគ្រីស្ទ
- ៧ ខ) លោកបានបដិសេធមិនស្គាល់ព្រះអង្គចំនួនបីដង
- ២ ក) ទ្រង់បានជ្រាបដឹងរួចស្រេចទៅហើយថាវាជាពេលវេលារបស់ព្រះជាម្ចាស់សម្រាប់ព្រះអង្គក្នុងការសុគត
- ៨ ខ) “អាណាចក្ររបស់ខ្ញុំមិនស្ថិតនៅក្នុងលោកនោះឡើយ
- ៣ គ) គាត់បានកាត់ស្លឹកត្រចៀកអ្នកបម្រើរបស់មហាបូជាចារ្យ
- ១០ ខ) លោករកឃើញថាព្រះយេស៊ូមិនមានទោសអ្វីឡើយ
- ៤ ក) មានតែការខ្ជាយព្រះលោហិតរបស់ព្រះអង្គមួយប៉ុណ្ណោះដែលអាចអត់ទោសអំពើបាបរបស់យើងទាំងស្រុងបាន
- ១៤ គ) ពួកយើងគឺមនុស្សគ្រប់ជាតិសាសន៍ទាំងអស់។ អំពើបាបរបស់យើងបានធ្វើឱ្យព្រះអង្គត្រូវសុគត។
- ១១ ខ) លោកមានការភ័យខ្លាចចំពោះមហាជន
- ១៥ គ) យើងគួរតែសារភាពអំពើបាបរបស់យើង និងសូមឱ្យព្រះអង្គអត់ទោសបាបរបស់យើង។
- ១២ គ) ព្រះយេស៊ូអ្នកភូមិណាសារ៉ែតជាស្តេចយូដា
- ១៧ ក) លោកយ៉ូសែប និងលោកនីកូដេមបញ្ចុះសពព្រះអង្គ
- ១៣ ខ) ការងារនៃការសង្គ្រោះបានចប់រួចរាល់ហើយ
- ១៨ ខ) ព្រះយេស៊ូបានសុគតនៅមុនថ្ងៃសប្តិចាប់ផ្តើម ហើយគ្មាននរណាម្នាក់អាចធ្វើការរហូតដល់ព្រះអាទិត្យលិចបានឡើយ